

មគ្គុទ្ទេសក៍ទៅកាន់វិបផតថលពាណិជ្ជកម្មរបស់ Proxtero ការផ្តល់អំណាចដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជោគជ័យ ជាសកល





អត្ថប្រយោជន៍នៃការចូលរួមវិបផតថលពាណិជ្ជកម្ម Proxtera





ការចូលប្រើហិរញ្ញប្បទាន



ការឈានដល់សកល

ពាណិជ្ជកម្មប្រកបដោយសុវត្ថិភាព អាជីវកម្មត្រូវបានផ្ទៀងផ្ទាត់ដោយ ប្រភពភាគីទីបី



ផ្លូវសវនកម្មឌីជីថល ការចូលទៅកាន់ពិភពពាណិជ្ជកម្មពេញលេញ សេវាសម្របសម្រួល (ឧ. ភស្តុភារ, ការសម្រុះសម្រួល, ការធានា)



ឆ្លងព្រំដែនសាមញ្ញនៃ ដំណោះស្រាយការទូទាត់



បកល ព័ត៌មានលម្អិតអំពីផលិតផលឯកសណ្ឋាន









• បន្ថែមសមាជិកក្រុម

ពេលពួកគេអាចបន្តបាន។

ផលិតផល • ផ្ទុកឡើងបញ្ជីផលិតផល





- ចរចាជាមួយអ្នកទិញ
- ទទួលយកការបញ្ជាទិញ
- បង្កើតវិក្ខុយបត្រ

• បន្ថែមសមាជិកក្រុម

- បំពេញប្រវត្តិរូបអាជីវកម្ម
- ចុះឈ្មោះសម្រាប់គណនីមួយ។



ផ្នែកទី 1: ចូលរួមជាអាជីវកម្ម



🗹 កាលបរិច្ឆេទនៃការរួមបញ្ចូល

- 🗹 ប្រភេទនៃអង្គភាព
- លេខចុះបញ្ជីអាជីវកម្ម
- លេខអត្តសញ្ញាណពន្ធ
- 🗹 ឈ្មោះស្របច្បាប់របស់ក្រុមហ៊ុន
- មួយ។ សូមត្រៀមព័ត៌មានខាងក្រោម៖

មុនពេលអ្នកដាក់ចិត្តចូល សូមប្រាកដថាអ្នកគឺជាបុគ្គលិកដែលមាន ការអនុញ្ញាតនៅក្នុងក្រុមហ៊ុនរបស់អ្នកដើម្បីចុះឈ្មោះសម្រាប់គណនី





ជំហានទី 1: ចូលទៅកាន់ Prokhtera Trade Portal

https://trade.proxtera.com/











ជំហានទី 2: ចុចប៊ូតុងចុះឈ្មោះ





ជំហានទី 2: ចុចប៊ូតុងចុះឈ្មោះ





ជំហានទី 2: ចុចប៊ូតុងចុះឈ្មោះ













ជំហានទី 2: ប្រសិនបើអ្នកចុះឈ្មោះជាមួយ ID អ៊ីមែលអាជីវកម្ម





X

Verification email sent!





Click on link to proceed. Please check your spam folder if you cannot find it in your

INDOX.

Did not receive email? Resend



ជំហានទី 3៖ ផ្ទៀងផ្ទាត់អាសយដ្ឋានអ៊ីមែលរបស់អ្នក។

បើកកម្មវិធីអ៊ីមែលរបស់អ្នក ហើយ ស្វែងរកអ៊ីមែលពី Proxtero ដើម្បី ផ្ទៀងផ្ទាត់អ៊ីមែលរបស់អ្នក។ ពិនិត្យថតសារឥតបានការរបស់អ្នក ប្រសិនបើអ្នកមិនឃើញវានៅក្នុង ប្រអប់សំបុត្ររបស់អ្នក។





	18 of many	<	>	-	
+ Add to HubSpot	Fri, May 10, 11:43 AM	☆	¢	:	Ì
Proxtera					
our Email Address					
Verify your email					
ating an account with Proxtera!					



ជំហានទី 4: បង្កើតប្រវត្តិរូបអាជីវកម្មរបស់អ្នក។







ជំហានទី 4: បង្កើតប្រវត្តិរូបអាជីវកម្មរបស់អ្នក។

≡	Try searching food	Search	E	Create your Business Profile	
88				By creating a Business account on Proxtera, to efficiently manage your transactions, colla users, and expedite the trade process for enh	you unlock the ability borate with multiple nanced productivity.
Ē	Company			Confirm Your Details	
£	Logo			First Name*	
£					
<u>N</u>	0	2	3	Last Name*	
୍ଦି	Business Details	Contact Information	Key Members	Email Address*	
ବ୍ଧ	Business Details ()			Code* Mobile Number*	
8	Company Information			Designation*	
භි	Company Legal Name*		Primary Activity/Industry*		
€				Company Legal Name*	
	Country of Incorporation*		Secondary Activity/ Industry	Country of Incorporation / Registration	* •
	Please confirm your business registration country. You after this page.	vill not be able to change the business registration country	No. of Employees	Please confirm your business registration country. You change the business registration country after this page	u will not be able to ge.
	Countries of Operations		Annual Turnover	Continue Later	Next



បំពេញប្រវត្តិរូបអាជីវកម្ម របស់អ្នក ហើយចុច Next



ជំហានទី 5: បញ្ចូលព័ត៌មានលម្អិតអាជីវកម្មរបស់អ្នក។

=	Try searching food	Search			English ∨ USD ∨ Developer	Favourites	ф DM
88			1 25		DEDIT		
₫		Company					
Ð		Logo					
Ł							
ŋ		0	2	3			
Ś		Business Details	Contact Information	Key Members	Other Info		
		Rusiness Datails A					
ମ୍ପ		Busilless Details					
8		Company Information					
ත		Company Legal Name*		Primary Activity/Industry*			
€→		Country of Incorporation*		Secondary Activity/ Industry			
		Countries of Operations		No. of Employees			
		Tax Identification Number*		Annual Turnover			
		Your government-issued business unique identification number. Date of Registration*		Company Website			
		dd/mm/yyyy		If you do not have a company website, you can provide a link t	o your company social media page		
				Add Online	page		





ជំហានទី 5: បន្ថែមសមាជិកក្រុម

Team Members (i)		First Name*	
Name Active Admin		Last Name*	
XYZ@gmail.com		Email Address*	
9 + 31 xxxxxxxxxxx		Code* -	Mobile Number*
■ test		Designation*	
Add Team Member		Role*	•
		Display in Contacts (Use	r profile will be public)
អ្នកអាចបន្ថែមសមាជិកក្រុមថ្មីទៅក្នុងអាជីវរ របស់អ្នក និងផ្តល់តួនាទីសមាជិក (ឧ. អ្នកគ្រ គ្រង ឬអ្នកប្រើប្រាស់) (e.g Admin or Use	កម្ម តប់ er)	Cancel	Add and Send Invite





ផ្នែកទី 2: ទទួលបានការផ្ទៀងផ្ទាត់



Proxtera នឹងផ្ទៀងផ្ទាត់សហ គ្រាសធុនតូច និងមធ្យម មុន ពេលពួកគេអាចបន្តបាន។

Proxtera ប្តេជ្ញាបង្កើតបណ្តាញអ្នកទិញ និងអ្នកលក់ដែលបាន ផ្ទៀងផ្ទាត់នៅលើវេទិកា





ជំហានទី 6៖ ការផ្ទៀងផ្ទាត់អាជីវកម្មកំពុងដំណើរការ

Proxtera	Q Search Search	English	•	INR	•	Developer
Dashboard						
My Business						
E	Business Verification in Progress					
My Spaces	Unlock all our features soon! Your business verification is currently	y in				
۲	and understanding.	itience				
Trusted Credentials						
Financing						
D Payments						
Ģ	Y CONTRACTOR					
Logistics						
9	For any questions during verification, please contact us at					
Education	participation					
2						
My profile						
\$						
Settings						











ជំហានទី 7: ការបញ្ជាក់ការផ្ទៀងផ្ទាត់



អ្នកនឹងទទួលបាន ព័ត៌មានថ្មីៗអំពីស្ថានភាព ផ្ទៀងផ្ទាត់របស់អ្នក តាមរយៈអ៊ីមែល។

Hi

Congratulations on completing your business profile!

As a verified business you can:

- · Add team members to your account
- Begin sourcing from Asia and parts of Africa
- Negotiate directly with sellers
- Access our services: Explore financing & cross border payment options
- · List on our network: View our step-by-step guide

Begin Sourcing

Looking to build your financial literacy?

Check out our education platform, SME Financial Empowerment with your Proxtera Plus login and begin your literacy journey!



សូមអបអរសាទរ ឥឡូវនេះអ្នក គឺជាអាជីវកម្មដែលបានផ្ទៀង ផ្ទាត់នៅលើបណ្តាញ Proxtera ⁴





Buyer ផ្នែកទី 3៖ ការទិញនៅលើបណ្តាញ Proxtera



- ស្វែងរកផលិតផល
- ចរចាដោយផ្ទាល់ជាមួយអ្នកលក់
- បង្កើតការបញ្ហាទិញ

ដែលពួកគេជ្រើសរើស ហើយទាក់ទងអ្នកលក់ដោយផ្ទាល់។ សកម្មភាពដែលអាចអនុវត្តបាន៖ • ការស្នើសុំសម្រង់តម្លៃ

- ការស្នើសុំគំរូ
- ទទួលបានហិរញ្ញប្បទាន
- បំពេញការទូទាត់ឆ្លងព្រំដែន

```
ប្រសិនបើសហគ្រាសធុនតូច និងមធ្យមរបស់អ្នកចាប់អារម្មណ៍
លើការទិញទំនិញពីប្រទេសផ្សេងៗ ពួកគេអាចស្វែងរកផលិតផល
```





ជំហានទី 8: ស្វែងរកផលិតផលនៅលើបណ្តាញ Proxterd





R \heartsuit Δ **Electrical Tools** 25 - \heartsuit ត្រងតាមប្រទេសនៃ វេទិកាដៃគូនៃជម្រើស របស់អ្នក។ Compare **Quick View Request Quote**



ជំហានទី 9: ចរចាដោយផ្ទាល់ជាមួយអ្នកលក់





នៅពេលដែលអ្នកបាន ជ្រើសរើសផលិតផល មួយ អ្នកអាចស្នើសុំ សម្រង់តម្លៃ



ជំហានទី 10: Proxtera Spaces





Image: Send Remittance Advice
Image: Send Remittance Advice Image: Send Remittance Management
Image: Send Remittance Advice
Image: Send Remittance Advice
Request For Quotation P Create Purchase Order S Check FX Rates and Pay Get Financing
Image: Signal state state Image: Signal state Image: Signal state Image:
S Request For Quotation ✓
S Request For Quotation ~



ផ្នែកទី 4: បង្កើតកាតាឡុកផលិតផលរបស់អ្នក។



- បំពេញទម្រង់អ្នកលក់
- បង្កើតកាតាឡុកផលិតផល
- ផ្ទុកឡើងបញ្ជីផលិតផល

សហគ្រាសធុនតូច និងមធ្យមដែលចាប់អារម្មណ៍លើការនាំចេញ អាចបង្កើតមុខហាង និងកាតាឡុកផលិតផលផ្ទាល់ខ្លួន។ វានឹងរួម បញ្ចូលព័ត៌មានលម្អិតអំពីផលិតផល ការបញ្ជាក់បច្ចេកទេស តម្លៃ លក្ខខណ្ឌនៃការទូទាត់ជាដើម។





ជំហានទី 11: លក់នៅលើបណ្តាញ Proxtera

=	Proxtera	English 🗸 USD 🗸 Sell on Pr
88		
÷		
Ð		
£		
<u>U</u>	Find listings across	60
S	Global Multi-Platform Networks	
P		
ମ୍ପ	Q Try searching food Search	
8	Popular: Food Apparel Beauty Furniture	
ණ		
€→		
		1 march









ជំហានទី 12: បំពេញប្រវត្តិរូបអ្នកលក់របស់អ្នក។

Proxtera	Proxtera Seller App			
Dashboard	Complete	e your business profile to access all our serv	vices and update your catalogue! <u>Go to Busines</u>	s Profile
Catalogue	Dashboard			
My Spaces	Business Profile Manage your storefront and business details	Catalogue Add products to the global marketplace	Manage Orders Review, accept or reject purchase orders and issue invoices	View m buyers
	Connect to payment provider Receive and make payments	ចុចលើប្រវត្ត ហើយបំពេញ របស់អ្នកព	ត្តិរូបពាណិជ្ជកម្ម ផ្នែកដែលនៅសល់ បក់របស់អ្នក។	



។



Enquiries

nessages and quotation requests from





វាលទិន្នន័យបន្ថែមដើម្បីបំពេញកម្រងព័ត៌មានអាជីវកម្មរបស់អ្នកលក់

- 🗹 ឈ្មោះហាង (ប្រសិនបើវាខុសពីឈ្មោះស្របច្បាប់របស់ក្រុមហ៊ុន)
- 🗹 ការពិពណ៌នាហាង
- 🗹 និមិត្តសញ្ញាហាង
- 🗹 អាសយដ្ឋានហាង
- 🗹 វិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណ (ប្រសិនបើមាន)







ជំហានទី 13: បន្ថែមកាតាឡករបស់អ្នក។

Proxtera	Proxtera Seller App				Add Ne
Dashboard	Dashboard				
Catalogue	Business Profile Manage your storefront and business details	Catalogue Add products to the global marketplace	Manage Orders 2 Review, accept or reject purchase orders and issue invoices		
My Spaces	Connect to payment provider Receive and make payments		J		+
				អ្នកនឹង	ងអា



ew Product

 \times



Upload your catalogue via Excel

Use the excel template below to upload your catalogue

- 1. Download the sample template
- 2. Update your product catalogue on the template
- 3. Upload the updated excel catalogue

Please use the template provided for compatibility. Other templates will not be suitable.

1 Upload Catalogue Template

Add your product

Manually enter your product details



នឹងអាចកែសម្រួល និងលុបផលិតផល របស់អ្នកបាន បន្ទាប់ពីបង្ហោះវា។



ើផ្នែកទី 5៖ ការលក់នៅលើបណ្តាញ Proxtera



- ចរចាជាមួយអ្នកទិញ
- ទទួលយកការបញ្ជាទិញ
- បង្កើតវិក្កយបត្រ

ឥឡូវនេះជាមួយនឹង SME មានហាងឌីជីថលនៅលើ Proxtero ពួកគេអាចចាប់ផ្តើមលក់ និងធ្វើទីផ្សារផលិតផលរបស់ពួកគេទៅ កាន់អ្នកទិញដែលចាប់អារម្មណ៍។





ជំហានទី 14: ចរចាជាមួយអ្នកទិញ





	Actions	C []
Pending	Quotation	
	Item Requirements:	
	1	
	2	
	3	
	Packaging Requirements:	
	box of 10 mangoes	
	Price	
	Req Quantity	
	Add Discount	
		•
	Package Charge	
	Delivery Charge	
	Discount	0.00
	Total Price	1.00
	Accept	
	Deject	



ជំហានទី 15: ទទួលយកការបញ្ជាទិញ (PO- Purchase Order)

Quotations 3 Ord	lers 2	Diya Malaney			
Q Search Orders	G	Exclude Co Ltd Product Testing 6/5/24			
07 Jun		Messages			Transactions
Exclude Co Ltd	Pending	Packaging Charges			0.00 USD
Exclude Co Ltd Product Testing 6/5/24	Picked Up	Total			10.00 USD
05 Jun		D Diya Malaney 07-06			
Proxtera Pte Ltd	Accepted	Purchase Order Received			
Product Testing 6/5/24					
08 May		Item	Price / Item	Quantity	Total
08 May Proxtera Pte Ltd	Picked Up	Item Product Testing 6/5/24	Price / Item 1.00 USD	Quantity 10	Total 10.00 USD
08 May Proxtera Pte Ltd Product Testing 6/5/24	Picked Up	Item Product Testing 6/5/24 Discount	Price / Item 1.00 USD -	Quantity 10 -	Total 10.00 USD -0.00 USD
08 May Proxtera Pte Ltd Product Testing 6/5/24	Picked Up	Item Product Testing 6/5/24 Discount Delivery Charges	Price / Item 1.00 USD - -	Quantity 10 - -	Total 10.00 USD -0.00 USD 0.00 USD
08 May Proxtera Pte Ltd Product Testing 6/5/24 06 May Proxtera Pte Ltd Proxtera Pte Ltd Protuct Testing 6/5/24	Picked Up Pending	ItemProduct Testing 6/5/24DiscountDelivery ChargesPackaging Charges	Price / Item 1.00 USD - - -	Quantity 10 - - -	Total 10.00 USD -0.00 USD 0.00 USD 0.00 USD
08 May Proxtera Pte Ltd Product Testing 6/5/24 06 May Proxtera Pte Ltd Product Testing 6/5/24 Proxtera Pte Ltd Product Testing 6/5/24	Picked Up Pending Picked Up	ItemProduct Testing 6/5/24DiscountDelivery ChargesPackaging ChargesTotal	Price / Item 1.00 USD -	Quantity 10 -	Total 10.00 USD -0.00 USD 0.00 USD 0.00 USD 10.00 USD



		D
	Actions	C []
Pending	Quotation	
	Purchase Order	
	Quantity	10
	Item Requirement	Testing
	Packaging Requirement	Testing
1	Payment Type	PRE-FULFILLMENT
	City	SG
1	Ac	cept
	Re	eject
	Invoice	
	Order Status Update	





សេវាសម្របសម្រួលនៅលើវិបផតថលពាណិជ្ជកម្ម Proxtera

សេវាសម្រុះសម្រួលមាននៅលើ Proxtera Trade Portal តាមរយៈមជ្ឈមណ្ឌល សម្របសម្រួលអន្តរជាតិសិង្ហបុរី

ស្វែងយល់បន្ថែម





SINGAPORE INTERNATIONAL MEDIATION CENTRE



មកដល់ឆាប់ៗនេះ







ស្ត្រុមអនុគុណ ដើម្បីផ្តល់អំណាចដល់សហគ្រាសធុនតូច និងមធ្យម និងបើក សក្តានុពលជាសកលរបស់ពួកគេ។ ទាក់ទងមកយើងខ្ញុំតាម៖ partnerships@proxtera.com

proxtera.com | smefe.org







proxtera.com | smefe.org © 2024 Proxtera. All rights reserved. Disclaimer: This content is general information purposes only, and should not be used as a substitute for consultation with professional advisors.